



គម្រោងសម្រាប់ការសិក្សា “DL EduPro”

ការការពារអនាគតការសិក្សាជាមួយទឹកប្រាក់សន្សំ



ដោយ អ៊ុលី ឡាយហ្វ
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ប្រទេសជប៉ុន
ជាមួយប្រតិបត្តិការជាង១២៣ឆ្នាំ

អត្ថប្រយោជន៍៤យ៉ាង ដែលលោកអ្នកគួរជ្រើសរើស DL EduPro




អត្ថប្រយោជន៍នៅថ្ងៃផុតកំណត់

ជាគម្រោងសន្សំដែលធានាថាអ្នកនឹងទទួលបានទឹកប្រាក់គម្រោងនៅពេលបញ្ចប់រយៈពេលបណ្ណសន្យារ៉ាប់រង




ទឹកប្រាក់ទទួលបានតាមការកំណត់ ទទួលបានការសន្សំបន្ថែមរហូតដល់២០%



ទឹកប្រាក់ធានារ៉ាប់រងច្រើន

រីករាយជាមួយនឹងការការពារ និងការធានាដ៏ល្អប្រសើរដែលផ្តល់អត្ថប្រយោជន៍សម្បូរបែប



រយៈពេលទូទាត់បុព្វលាត ធានារ៉ាប់រងមានភាពបត់បែន

ជម្រើសក្នុងការទូទាត់បុព្វលាតធានារ៉ាប់រងមាន៤ប្រភេទ



ការអប់រំជាក់លាក់ទ្រព្យដ៏ល្អបំផុត សម្រាប់កូនៗរបស់លោកអ្នក

DL EduPro

DL EduPro ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ ធានារ៉ាប់រងដើម្បីអាចសម្រេចបានគោលដៅហិរញ្ញវត្ថុរបស់អ្នកជាមួយនឹង ភាពច្បាស់លាស់។ DL EduPro ធានាថាគ្រួសាររបស់អ្នកនឹងទទួលបានការការពារផ្នែកហិរញ្ញវត្ថុក្នុងករណីមានហេតុការណ៍ជាអកុសល ណាមួយកើតឡើង។

កម្មវត្ថុនៃការធានារ៉ាប់រង របស់គម្រោង DL EduPro

គឺធានាទៅលើអាយុជីវិតរបស់អ្នកត្រូវបានធានាពី មរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ និងធានាជូនលើគម្រោងសន្សំ ដោយមិនគិតពី មរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ឡើយ។

វិសាលភាពនៃការធានារ៉ាប់រង របស់គម្រោងនេះគឺធានាអាយុជីវិតអ្នកត្រូវបានធានារ៉ាប់រងទៅលើហានិភ័យមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ដែលបណ្តាលមកពីហេតុការណ៍ទាំងអស់ (លើកលែងតែហេតុការណ៍ទាំងឡាយណាដែលមានចែងនៅក្នុងករណីមិនធានា) ហើយក៏ត្រូវបានធានាជូនលើគម្រោងសន្សំ ដោយមិនគិតពី មរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ឡើយ។



អំពីក្រុមហ៊ុន

ដោយ អ៊ុលី ឡាយហ្វ អ៊ីនស្ត្រីនស៍ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ដោយ អ៊ុលី ឡាយហ្វ ហូលឌីង គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន ជាមួយប្រតិបត្តិការជាង១២៣ឆ្នាំ នៅលើសាកលលោក។ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វ ហូលឌីង មានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងកំពុងមានប្រតិបត្តិការអាជីវកម្មនៅប្រទេស រួមមាន ប្រទេសជប៉ុន សហរដ្ឋអាមេរិក វៀតណាម ឥណ្ឌា អូស្ត្រាលី ឥណ្ឌូនេស៊ី កម្ពុជា មីយ៉ាន់ម៉ា និងនូវែលសេឡង់។ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វ ហូលឌីង មានគ្រឹះមូលធនដ៏រឹងមាំជាមួយទ្រព្យសម្បត្តិសរុបចំនួន ៤៦៤.៣ ពាន់លានដុល្លារ និងបុព្វលាតធានារ៉ាប់រងជាង ៤៥.៣ ពាន់លានដុល្លារ (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥)។

ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វ ចាប់ផ្តើមប្រតិបត្តិការអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ២០១៩ និងមានទីស្នាក់ការកណ្តាលស្ថិតនៅរាជធានីភ្នំពេញ និងការិយាល័យសាខានៅខេត្តបាត់ដំបង និងខេត្តសៀមរាប។ ក្រុមហ៊ុនទទួលបានពានរង្វាន់ជា «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង ២០២៤។ ថ្វីបនេះយើងក៏ទទួលបានពានរង្វាន់២បន្ថែមទៀតពី HR Asia ក្នុងនាមជា «ស្ថាប័នការងារល្អបំផុតនៅអាស៊ី» និង «ពានរង្វាន់ក្រុមហ៊ុនដែលគិតគូរពីបុគ្គលិកបំផុត» ប្រចាំឆ្នាំ២០២៤។

គិតត្រឹមខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វ កំពុងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាចំនួន ១ម៉ឺន៣ពាន់គ្រួសារ ជាមួយទំហំទឹកប្រាក់ការពារចំនួន ៩១លានដុល្លារអាមេរិក។ កន្លងមក ក្រុមហ៊ុនបានទូទាត់សំណង និងអត្ថប្រយោជន៍ផ្សេងៗជូនដល់អតិថិជនចំនួនជាង ១ពាន់មរយគ្រួសារ ក្នុងទំហំទឹកប្រាក់ជាង៥ម៉ឺនដុល្លារអាមេរិក។



សម្រាប់ព័ត៌មានបន្ថែម
1800 201 202

ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វ អ៊ីនស្ត្រីនស៍ (ខេមបូឌា) ម.ក
ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ អគារសាមគ្គី ផ្លូវលេខ៣១៥ ភូមិ៦
សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ហេតុអ្វីបានជាត្រូវជ្រើសរើស DL EduPro?

ផែនការសន្សំមានភាពបត់បែននេះអាចជួយឱ្យអ្នកសន្សំប្រាក់ និងរីករាយជាមួយអត្ថប្រយោជន៍ជាទឹកប្រាក់ដែលមានការធានា ខណៈពេលដែលយើងកំពុងការពារអ្នក។

*អត្ថប្រយោជន៍ធានារ៉ាប់រង	មរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD)	ចំនួន ១០០% នៃទឹកប្រាក់សរុបដែលត្រូវបានធានារ៉ាប់រង និងផ្តល់ជូនក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ចំនួន ៥០% នៃទឹកប្រាក់សរុបដែលត្រូវបានធានារ៉ាប់រង និងផ្តល់ជូនក្នុងករណីមរណភាពឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ដែលមិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ
	អត្ថប្រយោជន៍ធានារ៉ាប់រងនៅ ថ្ងៃផុតកំណត់	ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី និងផ្តល់ជូនទឹកប្រាក់ចំនួន ១០០% នៃ ទឹកប្រាក់សរុបដែលបានធានារ៉ាប់រងនៅពេល ផុតកំណត់រយៈពេលបណ្ណសន្យា រ៉ាប់រងនោះបីមាន ឬ គ្មានករណីមរណភាព/ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ក៏ដោយ
	អត្ថប្រយោជន៍ទឹកប្រាក់ទទួលបាន តាមការកំណត់	ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី និងផ្តល់ជូនអត្ថប្រយោជន៍ជាទឹកប្រាក់សរុបរហូតដល់ ២០% នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង
	លើកលែងការបង់បុព្វលាភ ធានា រ៉ាប់រង (WOP)	រាល់បុព្វលាភធានារ៉ាប់រងនាពេលអនាគតនឹងត្រូវលើកលែង ក្នុងករណីអ្នកបង់បុព្វលាភធានារ៉ាប់រងទទួលមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD) (ក្នុងករណីម្ចាស់បណ្ណសន្យារ៉ាប់រងមិនមែនជា អ្នកត្រូវបានធានារ៉ាប់រង)


លោកអ្នកអាចធ្វើការបង់បុព្វលាភតាមវិធីសាស្ត្រដូចជា៖ ប្រចាំខែ ឬ ប្រចាំត្រីមាស ឬ ប្រចាំឆមាស ឬ ប្រចាំឆ្នាំ។

លោកអ្នកអាចធ្វើការបង់បុព្វលាភតាមវិធីសាស្ត្រដូចជា៖ មូលប្បទានបត្រ ឬ ការផ្ទេរប្រាក់ចូលគណនីធនាគាររបស់ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី អ៊ិនស្ទ៊ីតុត (ខេមបូឌា) ម.ក ឬ បញ្ចូលប្រាក់អចិន្ត្រៃយ៍ ឬ ផ្សេងៗ។

ចំណាំ៖ - ប្រសិនបើបុព្វលាភធានារ៉ាប់រងមិនត្រូវបានបង់នៅកាលបរិច្ឆេទកំណត់ត្រូវបង់បុព្វលាភរ៉ាប់រង នោះ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី នឹងផ្តល់រយៈពេលអនុគ្រោះបន្ថែមចំនួន ៣០ថ្ងៃ ជូនដល់អតិថិជនក្នុងការបង់បុព្វលាភធានារ៉ាប់រងចុងក្រោយនោះ។

- ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពឡើងវិញជូនក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី នៅក្នុងរយៈពេលយ៉ាងយូរបំផុត ២ (ពីរ) ឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់ចុងក្រោយ ដោយលើកលែងការស្នើសុំបន្តសុពលភាពឡើងវិញនៅក្នុងរយៈពេលអនុគ្រោះបន្ថែមចំនួន ៣០ថ្ងៃ ដោយគ្រាន់តែបង់បុព្វលាភឡើងវិញតែប៉ុណ្ណោះ។

ឧទាហរណ៍៖ លោក និងលោកស្រី សំណាង ដែលមានអាយុ ៣២ឆ្នាំ បានទិញកញ្ចប់ DL Edu Pro ដែលមានរយៈពេលបណ្ណសន្យារ៉ាប់រង ១៥ឆ្នាំ ដើម្បីរៀបចំផែនការសម្រាប់ការសិក្សាកូនស្រីរបស់ពួកគាត់ដែលមានទឹកប្រាក់ត្រូវបានធានារ៉ាប់រងក្នុងចំនួន ១០,០០០ ដុល្លាអាមេរិក។ លោក សំណាង គឺជាអ្នកត្រូវបានធានារ៉ាប់រង ហើយអ្នកស្រី សំណាង គឺជាម្ចាស់បណ្ណសន្យារ៉ាប់រង។



សេនារីយ៉ូទី ១

ឆ្នាំនៃបណ្ណសន្យារ៉ាប់រង	អត្ថប្រយោជន៍ធានារ៉ាប់រង
ឆ្នាំទី៣ ឆ្នាំទី៦ ឆ្នាំទី៩	លោក សំណាង និងក្រុមគ្រួសារទទួលបានទឹកប្រាក់តាមការកំណត់ជាធរមាន ៣ឆ្នាំម្តង ដែលមានដូចជា \$៣០០ \$៥០០ និង \$៥០០ រៀងគ្នា
នៅអំឡុងឆ្នាំទី១១	ជាអកុសល លោក សំណាង បានជួបគ្រោះថ្នាក់ចៃដន្យហើយទទួលមរណភាពនៅអំឡុង ឆ្នាំទី១១។ ក្រុមគ្រួសារ លោក សំណាងនិងទទួលបានសំណងតាមរយៈវិធីសាស្ត្រដែលបានកំណត់ ចំនួន \$១០,០០០
ឆ្នាំទី១២	ទឹកប្រាក់ទទួលបានតាមការកំណត់ចំនួន \$៧០០ នៅតែទូទាត់ជូនក្រុមគ្រួសារ លោកសំណាង នោះបីជាអត្ថមានរបស់លោកក៏ដោយ
ឆ្នាំទី១៥	នៅចុងបញ្ចប់នៃបណ្ណសន្យារ៉ាប់រង ក្រុមគ្រួសារ លោក សំណាង ទទួលបានទឹកប្រាក់នៅថ្ងៃផុតកំណត់ចំនួន \$១០,០០០

សេនារីយ៉ូទី ២

ឆ្នាំនៃបណ្ណសន្យារ៉ាប់រង	អត្ថប្រយោជន៍ធានារ៉ាប់រង
ឆ្នាំទី៣ ឆ្នាំទី៦ ឆ្នាំទី១២	លោក សំណាង និងក្រុមគ្រួសារទទួលបានទឹកប្រាក់តាមការកំណត់ជាធរមាន ៣ឆ្នាំម្តង ដែលមានដូចជា \$៣០០ \$៥០០ និង \$៧០០ រៀងគ្នា
ឆ្នាំទី១៥	នៅចុងបញ្ចប់នៃបណ្ណសន្យារ៉ាប់រង លោកសំណាង និងក្រុមគ្រួសារទទួលបានទឹកប្រាក់នៅថ្ងៃផុតកំណត់ចំនួន \$១០,០០០

*សូមមើលបញ្ញត្តិបណ្ណសន្យារ៉ាប់រងសម្រាប់ ១ និង៧ខណ្ឌពេញលេញ

*ករណីដែលមិនធានា៖

១. ករណីដែលមិនធានា ក្នុងករណីទទួលមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ដែលមិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ
- ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី នឹងមិនទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងនៃបណ្ណសន្យារ៉ាប់រងនេះឡើយ ប្រសិនបើមរណភាព ឬពិការភាពទាំងស្រុងនិងអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងកើតឡើងដោយសារ មូលហេតុណាមួយ ទោះបីដោយផ្ទាល់ ឬដោយប្រយោល ក្តីក្នុងចំណោមហេតុការណ៍ដូចខាងក្រោម៖
- ក. ធ្វើអត្ថឃាតក្នុងរយៈពេល ២ (ពីរ)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទ ការចាប់ផ្តើមមានសុពលភាពនៃការ បន្តសុពលភាពឡើងវិញ ដោយមិនគិតអំពីស្ថានភាពផ្លូវចិត្តរបស់អ្នកត្រូវ បានធានារ៉ាប់រង ដែលយកកាលបរិច្ឆេទចុងក្រោយ (អនុវត្តចំពោះតែករណីមរណភាពតែប៉ុណ្ណោះ)។ ឬ
- ខ. ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺដែលពាក់ព័ន្ធនឹងជំងឺអេដស៍ ឬ
- គ. ការប្រើប្រាស់គ្រឿងញៀន ឬសារធាតុញៀនខុសច្បាប់ផ្សេងទៀត ឬ
- ឃ. បទល្មើសព្រហ្មទណ្ឌ ដែលប្រព្រឹត្តដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬ អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល។
- ង. ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ការប៉ុនប៉ងធ្វើអត្ថឃាត ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ (អនុវត្តចំពោះតែករណីពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍តែប៉ុណ្ណោះ) ឬ

ច. ពិការភាពដែលកើតឡើងមុនពេលកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ឬ កាលបរិច្ឆេទបន្តសុពលភាព ឡើងវិញ (អនុវត្តចំពោះតែករណីពិការភាពទាំងស្រុងនិងអចិន្ត្រៃយ៍តែប៉ុណ្ណោះ)។

២. ករណីដែលមិនធានា ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍បណ្តាលពីគ្រោះថ្នាក់ចៃដន្យ

បន្ថែមលើប្រការ ១ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី នឹងមិនទូទាត់អត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យស្របតាមបណ្ណសន្យារ៉ាប់រងនេះឡើយ ប្រសិនបើមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងកើតឡើងដោយសារគ្រោះថ្នាក់ចៃដន្យណាមួយ ទោះបីដោយផ្ទាល់ ឬដោយប្រយោលក្តី ក្នុងចំណោមហេតុការណ៍ដូចខាងក្រោម៖

- ក. សង្គ្រាម (ប្រកាស ឬមិនបានប្រកាស) ភាពចលាចល ឬ ប្រតិបត្តិការសង្គ្រាម សង្គ្រាមស៊ីវិល ការបះបោរ ឬ ភាពរីករាយក្នុងប្រទេស ឬ កុប្បកម្ម ឬ កូដកម្ម ឬ
- ខ. គ្រឿងផ្ទុះ ឬវិទ្យុសកម្មដោយសារតែអារុដ ឧបករណ៍ឬគ្រឿងផ្ទុះកែច្នៃ ឧបករណ៍អ៊ីរ ឬអារុដគីមី ឬ
- គ. មរណភាព ឬការងរបួសដែលកើតឡើងខណៈពេល ឬដោយសារតែអ្នកត្រូវបានធានារ៉ាប់រងស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬថ្នាំញៀន ឬ
- ឃ. ការជិះជាមួយ ឬបើកបរក្នុងការប្រណាំងកីឡាវិជ្ជាជីវៈណាមួយ ឬសកម្មភាពជ្រមុជទឹកពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ដកដង្ហើម ឬ
- ង. សកម្មភាពហោះហើរ ឬអាកាសចរណ៍នានា លើកលែងតែការធ្វើដំណើរបង់ប្រាក់តាមយន្តហោះដែលមានកាលវិភាគ និងអាជ្ញាប័ណ្ណត្រឹមត្រូវ មានលក្ខណៈពាណិជ្ជកម្មនៃការធ្វើដំណើរ។
- ច. ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺដែលពាក់ព័ន្ធនឹងជំងឺអេដស៍ ឬ
- ឆ. ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬ មិនប្រក្រតីក៏ដោយ (អនុវត្តចំពោះតែករណីពិការភាពទាំងស្រុងនិងអចិន្ត្រៃយ៍តែប៉ុណ្ណោះ) ឬ
- ជ. ពិការភាពដែលកើតឡើងមុនពេលកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទបន្តសុពលភាពឡើងវិញ (អនុវត្តចំពោះតែករណីពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍តែប៉ុណ្ណោះ) ។

*ករណីមរណភាពជាអនិគិដន ទោះអត្ថប្រយោជន៍មរណភាពដែលត្រូវទូទាត់មានដូចខាងក្រោម៖

អាយុគិតត្រឹមថ្ងៃខែកំណើតចុងក្រោយ	ភាគរយ (%) នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងក្នុងករណីមរណភាពរបស់អនិគិដន**
1 ឆ្នាំ	40%
2 ឆ្នាំ	60%
3 ឆ្នាំ	80%
ចាប់ពី 4 ឆ្នាំឡើងទៅ	100%

** ភាគរយ (%) នៃអត្ថប្រយោជន៍មរណភាពដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ឬមិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ។ ករណីពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍អនុវត្តចំពោះតែអ្នកត្រូវបានធានារ៉ាប់រងដែលមានអាយុចាប់ពី 18ឆ្នាំ ឡើងទៅតែប៉ុណ្ណោះ។

*សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់បុគ្គលិកលក់/ភ្នាក់ងារធានារ៉ាប់រង

ចំណាំ៖

- **DL Edu Pro** គឺជាផលិតផលធានារ៉ាប់រងដែលអាចក្លាប់ជាមួយផលិតផលធានារ៉ាប់រងបន្ថែមផ្សេងដូចជា គម្រោងការពារគ្រួសារ គម្រោងចំណូលគ្រួសារ គម្រោងថែទាំនៅក្នុងគ្រួសារ គម្រោងថែទាំនៅក្នុងមន្ទីរពេទ្យ ។ល។
- ខិត្តបណ្ណផលិតផលបន្ថែមត្រូវបានបោះពុម្ពផ្សាយដោយឡែក